



គម្រោង
រួមដំណើរសុខសាន្ត





តើអ្វីទៅជាគម្រោង រួមដំណើរសុខសាន្ត?

គម្រោងរួមដំណើរសុខសាន្ត គឺជាដៃគូធ្វើដំណើរដ៏ស័ក្តិសមសម្រាប់អ្នក ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ភ្ញៀវទេសចរ ដែលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ គម្រោងធានារ៉ាប់រងនេះផ្តល់នូវការធានាដ៏ប្រសើរទៅលើករណីគ្រោះថ្នាក់ ជាយថាហេតុ ដោយធានាថាអ្នកនឹងត្រូវបានការពារក្នុងករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យ សង្គ្រោះបន្ទាន់ និងគ្រោះថ្នាក់ដែល បង្កឲ្យមានពិការភាព និងមរណភាព។ ជាមួយនឹងគម្រោងរួមដំណើរសុខសាន្តនេះ អ្នកអាចផ្តោតលើការបង្កើតអនុស្សាវរីយ៍ល្អៗដែល មិនអាចបំភ្លេចបាន ខណៈពេលដែលយើងជាអ្នកការពារសុវត្ថិភាពរបស់អ្នក។ ដូច្នេះអ្នកអាចរីករាយនឹងដំណើរកម្សាន្តរបស់អ្នក ប្រកបដោយសន្តិភាពផ្លូវចិត្ត!

ក. កម្មវត្ថុនៃការធានារ៉ាប់រង

អាយុជីវិតនៃអ្នកត្រូវបានធានារ៉ាប់រង។

ខ. លក្ខណៈពិសេសនៃផលិតផល

- **រយៈពេលធានារ៉ាប់រង:** រយៈពេល **30ថ្ងៃ** ឬនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយយករយៈពេលណាមួយដែលកើតឡើងមុនគេ
- **បុព្វលាភធានារ៉ាប់រង:** **\$10**

គ. លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	បង់ម្តងផ្តាច់
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារ សាច់ប្រាក់ មូលប្បទានបត្រ
ការបំពាន	មិនអនុវត្ត

ឃ. វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះធានាទៅលើការទទួលមរណភាព ពិការភាព និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុរបស់អ្នកត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលដែលបណ្តុំសូន្យរ៉ាប់រងនេះកំពុងមានសុពលភាព។

ង. អត្ថប្រយោជន៍ធានារ៉ាប់រង

-  **សំណងមរណភាពដោយគ្រោះថ្នាក់ជាយថាហេតុ:** ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយគ្រោះថ្នាក់ជាយថាហេតុ ក្រុមហ៊ុននឹងផ្តល់សំណងចំនួន **\$30,000**
-  **សំណងពិការភាពដោយគ្រោះថ្នាក់ជាយថាហេតុ:** ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលរងពិការភាពដោយគ្រោះថ្នាក់ជាយថាហេតុ ក្រុមហ៊ុននឹងផ្តល់សំណងចំនួន **រហូតដល់ \$30,000** (យោងតាមតារាងអត្ថប្រយោជន៍សម្រាប់ពិការភាព)
-  **ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ:** ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលរងរបួសដោយសារតែគ្រោះថ្នាក់ជាយថាហេតុ ហើយត្រូវសម្រាកព្យាបាលនៅតាមគ្រឹះស្ថានសុខាភិបាលស្របច្បាប់ណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុននឹងផ្តល់ប្រាក់ឧបត្ថម្ភ **\$100/ថ្ងៃ** ដោយយោងតាមចំនួនថ្ងៃសរុបជាក់ស្តែងដែលត្រូវសម្រាកនៅមន្ទីរពេទ្យ (**រហូតដល់ \$3,000**)
-  **សំណងសម្រាប់ជំនួយសង្គ្រោះបន្ទាន់ដោយគ្រោះថ្នាក់ជាយថាហេតុ:** ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលរងរបួសដោយសារតែគ្រោះថ្នាក់ជាយថាហេតុ ហើយស្ថានភាពនៃគ្រោះថ្នាក់នោះគឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យក្រុមជួយសង្គ្រោះបន្ទាន់ជួយសង្គ្រោះ ក្រុមហ៊ុននឹងផ្តល់ប្រាក់ឧបត្ថម្ភ **រហូតដល់ \$1,000**



តារាងអត្ថប្រយោជន៍សម្រាប់ពិការភាព

ចំនួន	កម្រិតនៃពិការភាព	អត្ថប្រយោជន៍
1	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃចក្ខុវិញ្ញាណ និងភ្នែកទាំងពីរ	\$30,000
2	ការបាត់បង់អវយវៈខាងលើពីរ ឬអវយវៈខាងក្រោមពីរ	
3	ការបាត់បង់អវយវៈខាងលើមួយ ឬអវយវៈខាងក្រោមមួយ	
4	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃចក្ខុវិញ្ញាណ និងភ្នែកម្ខាង និងការបាត់បង់អវយវៈផ្នែកខាងលើមួយ	
5	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃចក្ខុវិញ្ញាណ និងភ្នែកម្ខាង និងការបាត់បង់អវយវៈផ្នែកខាងក្រោមមួយ	
6	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃអវយវៈចំនួនបួន	
7	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃមុខងារនៃការទំពារ និងការលេប	
8	ប្រព័ន្ធរូបសម្បទកណ្តាល ឬបញ្ចាទ្រូង ឬជំងឺពោះវៀនធំ (ដែលបណ្តាលឱ្យ) អលទ្ធភាពធ្វើការងារណាមួយពេញមួយជីវិត និងត្រូវការជំនួយពីអ្នកដទៃសម្រាប់សកម្មភាពប្រចាំថ្ងៃដើម្បីទ្រទ្រង់ជីវិត	
9	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃមុខងាររបស់សន្លាក់ពីរ ឬច្រើនក្នុងចំណោមសន្លាក់សំខាន់ៗទាំងបីនៃអវយវៈខាងលើ ឬអវយវៈក្រោម ឬអវយវៈខាងលើមួយ និងអវយវៈខាងក្រោមមួយ។	\$22,500
10	ការបាត់បង់ម្រាមដៃដប់	
11	ការបាត់បង់អវយវៈខាងលើមួយ ឬការបាត់បង់ទាំងស្រុង និងជា អចិន្ត្រៃយ៍នៃមុខងារនៃអវយវៈសំខាន់ៗទាំងបីនៅក្នុងអវយវៈខាងលើមួយ	\$15,000
12	ការបាត់បង់អវយវៈខាងក្រោមមួយ ឬការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃមុខងារនៃអវយវៈសំខាន់ៗទាំងបីនៅក្នុងអវយវៈខាងក្រោមមួយ	
13	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍សម្រាប់ការស្តាប់ឮរបស់ត្រចៀកទាំងសងខាង	
14	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃម្រាមដៃទាំងដប់	
15	ការបាត់បង់ម្រាមជើងទាំងដប់	
16	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃចក្ខុវិញ្ញាណរបស់ភ្នែកម្ខាង	\$9,000
17	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃអវយវៈពីរក្នុងចំណោមអវយវៈសំខាន់ៗចំនួនបីនៅអវយវៈខាងលើមួយ	
18	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃអវយវៈពីរក្នុងចំណោមអវយវៈសំខាន់ៗបីនៅអវយវៈខាងក្រោមមួយ	
19	ការបាត់បង់ម្រាមដៃបួន ឬច្រើនសម្រាប់ដៃម្ខាងដែលមានម្រាមដៃ និងចង្កុលដៃ	
20	ការកាត់បន្ថយជាអចិន្ត្រៃយ៍ចំនួន ៥ សង់ទីម៉ែត្រ ឬច្រើនជាងនេះសម្រាប់អវយវៈខាងក្រោមមួយ	
21	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍ចំពោះការនិយាយ	
22	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃម្រាមជើងទាំងដប់	
23	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃអវយវៈសំខាន់ៗមួយក្នុងចំណោមអវយវៈសំខាន់ៗចំនួនបីនៅអវយវៈខាងលើមួយ	\$6,000
24	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃអវយវៈសំខាន់ៗមួយក្នុងចំណោមអវយវៈសំខាន់ៗចំនួនបីនៅអវយវៈខាងក្រោមមួយ	
25	ការបាត់បង់មេដៃពីរចំពោះដៃទាំងសងខាង	
26	ការបាត់បង់ម្រាមជើងប្រាំចំពោះជើងម្ខាង	
27	ការប៉ះពាល់ខ្លាំងនៃត្របកភ្នែកទាំងពីរ	
28	ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍សម្រាប់ការស្តាប់របស់ត្រចៀកម្ខាង	
29	ជំងឺផ្នែកច្រមុះ និងការខូចយានវិញ្ញាណយ៉ាងខ្លាំង	
30	ការបាត់បង់ម្រាមដៃ និងចង្កុលដៃសម្រាប់ដៃម្ខាង ឬការបាត់បង់ម្រាមដៃបី ឬច្រើន ដែលមានម្រាមដៃ និងចង្កុលដៃ	\$4,500
31	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃម្រាមដៃបី ឬច្រើន រួមមានមេដៃ និងចង្កុលដៃសម្រាប់ដៃម្ខាង	
32	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃម្រាមជើងប្រាំសម្រាប់ជើងម្ខាង	
33	ការបាត់បង់ម្រាមដៃ ឬចង្កុលដៃ សម្រាប់ដៃម្ខាង ឬការបាត់បង់ម្រាមដៃពីរ ឬច្រើនក្នុងចំណោមម្រាមដៃកណ្តាល ម្រាមដៃខាងនិងកូនដៃ	\$3,000
34	ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃម្រាមដៃ និងចង្កុលដៃសម្រាប់ដៃម្ខាង	

បញ្ជាក់៖ សំណងធានារ៉ាប់រងពិការភាពខ្ពស់បំផុតសម្រាប់អ្នកត្រូវបានធានារ៉ាប់រងគឺ \$30,000

ច. ទីតាំងភូមិសាស្ត្រនៃការធានា

ព្រះរាជាណាចក្រកម្ពុជា

ឆ. ការណ៍លើកលែង

ផ្នែក១៖ ក្រុមហ៊ុនធានារ៉ាប់រងមិនមានកាតព្វកិច្ចសងសំណងធានារ៉ាប់រងសម្រាប់អត្ថប្រយោជន៍សម្រាកនៅមន្ទីរពេទ្យ ឬអត្ថប្រយោជន៍សម្រាប់ការជួយសង្គ្រោះបន្ទាន់ទេ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងស្លាប់បាត់បង់ជីវិត ឬត្រូវ សម្រាកនៅមន្ទីរពេទ្យ ឬទទួលបាននូវការជួយសង្គ្រោះបន្ទាន់ ដោយសារតែព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (1) ការលើកលែងដូចមានចែងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។
- (2) អ្នកត្រូវបានធានារ៉ាប់រងមានចេតនាធ្វើអត្តឃាត ឬបង្កគ្រោះថ្នាក់ដោយសារតែអ្នកស្នើសុំធានារ៉ាប់រង។
- (3) អ្នកត្រូវបានធានារ៉ាប់រងបានប្រព្រឹត្តបទល្មើស ឬប្រឆាំងនឹងវិធានការបង្ខិតបង្ខំណាមួយតាមផ្លូវច្បាប់។
- (4) អ្នកត្រូវបានធានារ៉ាប់រងជាប់ពាក់ព័ន្ធនឹងការរាយការណ៍ ឬការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន។
- (5) អ្នកត្រូវបានធានារ៉ាប់រងបើកបរក្នុងស្ថានភាពស្រវឹង បើកបរក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរដោយគ្មានអាជ្ញាបណ្ណបើកបរត្រឹមត្រូវ ឬបើកបរយានយន្តដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវដែលបានកំណត់ដោយច្បាប់។
- (6) អ្នកត្រូវបានធានារ៉ាប់រងជាប់ពាក់ព័ន្ធនឹងការជួបជុំទឹក ការលោតឆ្កៀងយោង ការឡើងក្នុង ការជួរព្រេង ការប្រកួតក្បាច់គុណ ការប្រកួតចំបាប់ ការសម្តែងបច្ចេកទេសពិសេស ការប្រណាំងសេះ ការប្រណាំងរថយន្ត។
- (7) ការពិនិត្យមុន និងក្រោយមានផ្ទៃពោះ ការមានផ្ទៃពោះ (រួមមានកូនក្រៅស្បូន) ការរលូតកូន (រួមទាំងការរំលូតកូន) ការសម្រាលកូន (រួមទាំងការសម្រាលកូនដោយរក្សាទុក) ការពន្យារកំណើត ការរក្សាទុកមិនឱ្យមានកូន ការព្យាបាលឱ្យមានកូន និងជំងឺផ្សេងទៀតដែលវិវឌ្ឍចេញពីជំងឺខាងលើនេះរបស់បុគ្គលដែលបានដាក់ពាក្យស្នើសុំ ឬអ្នកត្រូវបានធានារ៉ាប់រង ដែលបណ្តាលអោយមានគ្រោះថ្នាក់ស្ថិតក្រោមការធានារ៉ាប់រងដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រងនេះ។
- (8) អ្នកត្រូវបានធានារ៉ាប់រងទទួលបាននូវឧប្បត្តិហេតុខាងវេជ្ជសាស្ត្រ ដោយសារការរក្សាទុកកែសម្ផស្ស ឬការរក្សាទុកផ្សេងៗ។
- (9) អ្នកត្រូវបានធានារ៉ាប់រងកើតជំងឺកំណាច ភាពមិនប្រក្រតីនៃកំណើត ភាពខុសប្រក្រតី ឬភាពមិនប្រក្រតីនៃក្រមួសូម។
- (11) សង្គ្រាម ការប៉ះទង្គិចផ្នែកយោធា ការបះបោរ ឬការបះបោរប្រដាប់អាវុធ។
- (12) ការផ្ទុះនុយក្លេអ៊ែរ វិទ្យុសកម្មនុយក្លេអ៊ែរ ឬការចម្លងរោគនុយក្លេអ៊ែរ។

ផ្នែកទី២៖ ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនទូទាត់សងនូវប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យទេ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងត្រូវសម្រាកនៅមន្ទីរពេទ្យឬទទួលបាននូវការជួយសង្គ្រោះបន្ទាន់ដោយសារតែព្រឹត្តិការណ៍ ណាមួយដូចខាងក្រោមនេះ៖

- (1) អ្នកត្រូវបានធានារ៉ាប់រងត្រូវសម្រាកនៅមន្ទីរពេទ្យដោយសារតែជំងឺផ្ទាល់ខ្លួន ឬរងរបួសមិនមែនដោយចៃដន្យ។
- (2) អ្នកត្រូវបានធានារ៉ាប់រងទទួលបានការថែទាំឆ្មើញ ឬព្យាបាលឆ្មើញ រួមមានការសម្អាតឆ្មើញ ការធ្វើឱ្យឆ្មើញសព្វឆ្មើញ ដាក់ឆ្មើញសោរមិច ការរក្សាទុកដាក់បង្គោលឆ្មើញ ឬការព្យាបាលឆ្មើញធម្មតា។
- (3) អ្នកត្រូវបានធានារ៉ាប់រងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដើម្បីកែសម្ផស្ស។
- (4) អ្នកត្រូវបានធានារ៉ាប់រង សម្រាកនៅមន្ទីរពេទ្យក្រៅប្រទេសកម្ពុជា។
- (5) អ្នកត្រូវបានធានារ៉ាប់រងទទួលបានរងរបួសដោយចៃដន្យ ប៉ុន្តែស្ថានភាពជំងឺមិនសូវធ្ងន់ធ្ងរ និងមិនត្រូវការក្រុមជួយសង្គ្រោះបន្ទាន់ ហើយអ្នកត្រូវបានធានារ៉ាប់រងមិនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលបន្តឡើយ។



ស្នើនៅទីនេះ
សម្រាប់ព័ត៌មានបន្ថែម

📍 វិថីជាតិ ផ្ទះលេខ A9២ ផ្លូវR៨ ភូមិ ១ សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

service@gc-life.com.kh
GC Life Insurance - Cambodia
www.gc-life.com.kh

សម្រាប់ព័ត៌មានបន្ថែម
023 / 098 989 218